




រដូវរងាដ៏ត្រជាក់ ប៉ុន្តែពេលពេញដោយភាពកក់ក្តៅ~

ប្រែក្លាយរដូវរងារបស់អ្នកទៅជារដូវដែលមានភាពកក់ក្តៅ និងសុវត្ថិភាព។

# សំលៀកបំពាក់ · ទឹក · ទឹកកន្លែង



ការប៉ះពាល់នឹងរលកត្រជាក់ក្នុងរយៈពេលយូរក្នុងរដូវរងាអាចនាំឱ្យមានបញ្ហាសុខភាពដូចជាជំងឺថយចុះកម្ដៅក្នុងរាងកាយ។

**សំលៀកបំពាក់ផ្តល់ភាពកក់ក្តៅ**

ស្លៀកសំលៀកបំពាក់ផ្តល់ភាពកក់ក្តៅ និងឧបករណ៍ដើម្បីកាត់បន្ថយការបាត់បង់កម្ដៅ។



**ទឹកក្ដៅឧណ្ហៗ**

នៅកន្លែងធ្វើការ ត្រូវមានទឹកក្ដៅឧណ្ហៗជាទីច្នៃ



**កន្លែងកក់ក្តៅ**

ផ្តល់កន្លែងកក់ក្តៅ ដើម្បីសម្រាកពីភាពត្រជាក់។



☑ **សំលៀកបំពាក់កក់ក្តៅ**



☑ **សម្ភារៈប្រឆាំងនឹងភាពត្រជាក់**



☑ **ទឹកក្ដៅ**



☑ **កន្លែងកក់ក្តៅ**

គ្រោះថ្នាក់




ករណីជំងឺទាក់ទងនឹងជំងឺផ្លាសាយ បានកើតឡើង!



ការព្យាបាលសង្គ្រោះបឋម



ទូរសព្ទទៅ 119 សម្រាប់ជំនួយ។



បញ្ជូនមនុស្សទៅមន្ទីរពេទ្យ។

ទាក់ទងបុគ្គលនេះក្នុងករណីមានអាសន្ន



ស្កេនកូដ QR សម្រាប់ព័ត៌មានលម្អិតបន្ថែម ហើយសំដៅទៅលើជំងឺដែលទាក់ទងនឹងជំងឺផ្លាសាយ មគ្គុទ្ទេសក៍បង្ការ។

